

2. ប្រភេទនៃការព្រមានប្រុងប្រយ័ត្ន

ការព្រមានប្រុងប្រយ័ត្នគ្រាអាសន្ន ដែលអាចជូនដំណឹង 24 ម៉ោងក្នុងមួយថ្ងៃ, ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ ការចុះឈ្មោះប្រើសម្រាប់ការព្រមានប្រុងប្រយ័ត្នដោយស្វ័យប្រវត្តិនេះ ចុះបញ្ជីឈ្មោះលោកអ្នកសម្រាប់ការព្រមានប្រុងប្រយ័ត្នជាក់លាក់នៅ ទូទាំងខោនធី និងទីតាំង។

ការព្រមានប្រុងប្រយ័ត្នអំពីសេវាប្រើប្រាស់ប្រចាំថ្ងៃ អាសយដ្ឋាន ការបិទផ្លូវសំខាន់ៗ សុវត្ថិភាពសាធារណៈ ព្រឹត្តិការណ៍ពិសេស

ការជូនដំណឹងអំពីសេវាប្រើប្រាស់ប្រចាំថ្ងៃ អាសយដ្ឋាន ការបិទផ្លូវសំខាន់ៗ សុវត្ថិភាពសាធារណៈ ព្រឹត្តិការណ៍ពិសេស

3. ជ្រើសរើសទីកន្លែង

ការជ្រើសរើសទីកន្លែងនឹងអនុញ្ញាតឱ្យយើងដឹងថាតំបន់ណាដែលមានការព្រមានប្រុងប្រយ័ត្នជូនដំណឹងលោកអ្នកប្រសិនបើមានភាពអាសន្ន។ ត្រូវតែស្ថិតនៅក្នុងតំបន់ខ័ណ្ឌសិមាភាគខោនធី Pierce County។

អាសយដ្ឋាន 1	
ទីក្រុង	ហ្សឺប
អាសយដ្ឋាន 2	
ទីក្រុង	ហ្សឺប
អាសយដ្ឋាន 3	
ទីក្រុង	ហ្សឺប
អាសយដ្ឋាន 4	
ទីក្រុង	ហ្សឺប
អាសយដ្ឋាន 5	
ទីក្រុង	ហ្សឺប

ប៉ុស្តិ៍ប្រៃសណីយ៍ជូនទៅ
 Pierce County Emergency Management
 2501 South 35th St., Suite D
 Tacoma, WA 98409-7405



ចុះឈ្មោះប្រើសម្រាប់ការព្រមានប្រុងប្រយ័ត្ន!



(សូមមើលផ្នែកខាងក្រោយសម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះប្រើ)

លោកអ្នកជ្រើសរើសវិធីនិងកន្លែងដែលលោកអ្នកចង់ទទួលបានព័ត៌មានសង្គ្រោះបន្ទាន់សម្រាប់ភៀសខោនធី PIERCE COUNTY។

1. ជ្រើសរើសឧបករណ៍ណាមួយដែលនឹងទទួលបានការជូនដំណឹង។
2. ជ្រើសរើសរហូតដល់ 5 ទីតាំង (នៅភៀសខោនធី Pierce County) ដែលលោកអ្នកចង់ទទួលបានការជូនដំណឹងអំពីការព្រមានប្រុងប្រយ័ត្នគ្រាអាសន្ន។



ការព្រមានប្រុងប្រយ័ត្ននៅខោនធី PC!

សេវាជូនដំណឹងសង្គ្រោះបន្ទាន់



ចុះឈ្មោះប្រើប្រាស់នេះ តាមវិបសាយ:
www.piercecountywa.gov/ALERT
 ឬសេវាសារអត្តបទ PCALERT
 តាមលេខ 888-777



Pierce County Emergency Management
 2501 South 35th St., Suite D
 Tacoma, WA 98409-7405

ទូរស័ព្ទ: 253-798-6595
 Facebook: /PierceCountyEM
 Twitter: @PierceCo

មើលអ្វីមួយ
 និងយាយអ្វីមួយ...



ការព្រមានប្រុងប្រយ័ត្ននៅខោនធី PC!

សេវាជូនដំណឹងសង្គ្រោះបន្ទាន់

ប្រសិនបើយើងខ្ញុំមិនអាចទាក់ទងលោកអ្នកបានទេ យើងខ្ញុំមិនអាចជូនដំណឹងអ្នកអំពីការព្រមានប្រុងប្រយ័ត្នបានទេ។



ប្រសិនបើយើងខ្ញុំមិនអាចទាក់ទងលោកអ្នកបានទេ យើងខ្ញុំមិនអាចជូនដំណឹងអ្នកអំពីការព្រមានប្រុងប្រយ័ត្នបានទេ។

តើអ្វីជាប្រព័ន្ធព្រមានប្រុងប្រយ័ត្ននៅភ្នំសខោនធី PIERCE COUNTY?

ប្រព័ន្ធតតត្រួតថ្លៃដែលអនុញ្ញាតឱ្យអ្នកចុះឈ្មោះប្រើ និងទទួលបានការជូនដំណឹងអំពីភាពអាសន្នដែលអាចមានផលប៉ះពាល់ដល់ទីតាំងនានាដែលពាក់ព័ន្ធនឹងលោកអ្នក។ សេវាកម្មនេះ អនុញ្ញាតឱ្យមានការប្រើប្រាស់ទីភ្នាក់ងារពន្ធដារ ប៉ូលីស និងភ្នាក់ងារផ្សេងទៀត ការឆ្លើយតបគ្រោះអាសន្ន ដើម្បីបញ្ជូនព័ត៌មានត្រឹមត្រូវ និងព័ត៌មានថ្មីទៅកាន់អ្នករស់នៅ។

តើខ្ញុំនឹងទទួលបានការព្រមានប្រុងប្រយ័ត្នញឹកញាប់ប៉ុណ្ណា?

ជាទូទៅការព្រមានប្រុងប្រយ័ត្នដែលមិនគំរាមកំហែងដល់អាយុជីវិត នឹងត្រូវបញ្ជូនទៅតាមអ៊ីម៉ែលតែប៉ុណ្ណោះ។ ការជូនដំណឹងអំពីការព្រមានប្រុងប្រយ័ត្នដែលបង្កការគំរាមកំហែងកម្រិតខ្ពស់ដល់សហគមន៍ ឬបង្កឱ្យមានលក្ខខណ្ឌមិនល្អយ៉ាងច្រើន (ការព្រមានប្រុងប្រយ័ត្នអំពីផលប៉ះពាល់ចរាចរណ៍សំខាន់ៗ/ការបិទផ្លូវ/អាកាសធាតុអាក្រក់បំផុត) អាចផ្ញើតាមអ៊ីម៉ែល និងសារអត្ថបទ។

ការជូនដំណឹងអំពីការព្រមានប្រុងប្រយ័ត្នដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និង/ឬទ្រព្យសម្បត្តិ នឹងត្រូវផ្ញើទៅកាន់ឧបករណ៍ទាំងអស់ដែលលោកអ្នកបានជ្រើសរើស។

តើសេវាកម្មនេះ ថ្លៃប៉ុន្មាន?

សេវាកម្មនៃការជូនដំណឹងអំពីការព្រមានប្រុងប្រយ័ត្ននៅភ្នំសខោនធី Pierce County គឺមិនគិតថ្លៃទេ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកអ្នកអាចនឹងត្រូវគិតថ្លៃពីអ្នកផ្តល់សេវាទូរស័ព្ទរបស់អ្នកផងដែរ។


តើព័ត៌មានរបស់ខ្ញុំ នឹងត្រូវចែករំលែកជាមួយអ្នកផ្សេងទៀតឬទេ?

ទេ។ ព័ត៌មានដែលលោកអ្នកផ្តល់ជូន នឹងត្រូវប្រើសម្រាប់គោលបំណងគ្រោះអាសន្នតែប៉ុណ្ណោះ។ យើងខ្ញុំមិនអាចផ្តល់ជូន ឬលក់ព័ត៌មានរបស់អ្នកទៅឱ្យអ្នកលក់ណាម្នាក់ ឬអង្គការផ្សេងទៀតបានទេ។

តើខ្ញុំត្រូវចុះឈ្មោះប្រើដោយរបៀបណា?

 **អនឡាញ**
www.piercecountywa.gov/ALERT

 **ប៉ុស្តិ៍ប្រៃសណីយ៍**
 បំពេញសំណុំបែបបទនៅខាងស្តាំ ហើយផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ទៅ - **Pierce County Emergency Management - 2501 South 35th St., Suite D Tacoma, WA 98409-7405**

 **សារអត្ថបទ**
នៅក្នុងទីក្រុងទាំងអស់ សារអត្ថបទ PCALERT តាមលេខ 888-777 យើងខ្ញុំនឹងផ្ញើជូនលោកអ្នកយើងខ្ញុំនឹងផ្ញើជូនលោកអ្នកនូវកំណត់ត្រាជាមួយព័ត៌មាននិងការចុះឈ្មោះ។

 **ទូរស័ព្ទ**
សូមហៅទូរស័ព្ទលេខ 253-798-6595

ចុះឈ្មោះប្រើតាមតាម ប៉ុស្តិ៍ប្រៃសណីយ៍

សូមបំពេញសំណុំបែបបទមួយសម្រាប់សមាជិកគ្រួសារនីមួយៗ។

នាមខ្លួន _____

នាមតុកល _____

ចំណងជំនាញសិក្សា _____

1. ជ្រើសរើសឧបករណ៍

យើងខ្ញុំអាចធ្វើការជូនដំណឹងអំពីការព្រមានប្រុងប្រយ័ត្នតាមអ៊ីម៉ែល សារអត្ថបទ ទូរស័ព្ទ/ទូរស័ព្ទចល័ត ឬឧបករណ៍ TTY/TTD។

បន្ថែមទំនាក់ទំនងរហូតដល់ពីរសម្រាប់ជ្រើសរើសនីមួយៗខាងក្រោម។

ឧបករណ៍	ព័ត៌មានទំនាក់ទំនង
	_____
អ៊ីម៉ែល	_____
	_____
សារអត្ថបទ	_____
	_____
ទូរស័ព្ទ/ទូរស័ព្ទចល័ត	_____
	_____
TTY/TTD	_____

▶ **ការព្រមានប្រុងប្រយ័ត្ន និងទីតាំងនៅផ្នែកខាងក្រោយ**

លោកអ្នកអាចចុះឈ្មោះប្រើតាមអនឡាញផងដែរ តាមរយៈសាយ www.piercecountywa.gov/ALERT



